

របាយការណ៍

“វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យ សម្រាប់គ្រប់គ្រង ករណីអេដស៍សកម្ម”

“Refresher Training on B-IACM database”



ថ្ងៃចន្ទ ៥ កើត ដល់ ថ្ងៃ អង្គារ ៦ កើត ខែ កុម្ភៈ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤

ត្រូវនឹងថ្ងៃទី ០៧-០៨ ខែ កញ្ញា ឆ្នាំ ២០២០

សាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម

រៀបចំដោយ



ឧបត្ថម្ភដោយ



របាយការណ៍

“វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យ សម្រាប់គ្រប់គ្រងករណីអេដស៍សកម្ម”

ពេលវេលា : ថ្ងៃទី ៧-៨ ខែ កញ្ញា ឆ្នាំ ២០២០

ទីកន្លែង : សាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម

I. គោលបំណង:

- ការធ្វើបច្ចុប្បន្នភាព “ ការអនុវត្តវិធីសាស្ត្រជំរុញខ្លាំងក្លាសកម្មភាពរួមបញ្ចូល ការស្វែងរក និងគ្រប់គ្រង ករណីសកម្មផ្ទុកមេរោគអេដស៍” ។
- ការបង្ហាញនិងធ្វើបច្ចុប្បន្នភាព ប្រើប្រាស់បំប៉នប្រព័ន្ធទិន្នន័យ Updated version of B-IACM database (importing and fixing errors)
- ការបង្ហាញពី Introduce B-IACM provincial dashboard.

II. អ្នកចូលរួម :

- អ្នកចូលរួមមាន ក្រុមការងារនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
- កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍-កាមរោគ CMC, CMA មកពី ១៣ ខេត្ត ដែលមាន ការិយាល័យស្រុកប្រតិបត្តិសុខាភិបាលចំនួន ២៦ (ODs) សរុបចំនួន ៤៤ នាក់ មកពីខេត្ត (កំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ក្រចេះ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគីរី រតនៈគីរី)និងដៃគូអនុវត្តនានាចូលរួម (CRS: KWWA, CPN+)។

III. ពិធីបើក ថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២០

- មតិសំណេះសំណាល : លោក **វេជ្ជ ភារឿន មិត្រា** តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
- មតិសំណេះសំណាល និងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាល ដោយលោក **សេង សុផារុន** អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម។



IV. ដំណើរការនៃវគ្គបណ្តុះបណ្តាល ថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២០



ការបង្ហាញទី១ ស្តីពី បច្ចុប្បន្នភាពស្តីការអនុវត្តវិធីសាស្ត្រជំរុញខ្លាំងក្លាសកម្មភាពរួមបញ្ចូល ការស្វែងរក និងគ្រប់គ្រងសកម្មករណ៍ផ្ទុកមេរោគអេដស៍ ដោយលោក វេជ្ជៈ ការឡើង ចិត្រា អនុបណ្ឌិតផ្នែក ជម្ងឺឆ្លង B-IACM Team Leader
បទបង្ហាញរួមមាន៖

- សង្ខេបស្ថានភាពរាលដាលមេរោគអេដស៍លើពិភពលោកនិងតំបន់អាស៊ីប៉ាស៊ីហ្វិក ២០១៩។
- សង្ខេបស្ថានភាពរាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ២០១៩ និងការឆ្លើយតប។

សង្ខេបស្ថានភាពរាលដាលមេរោគអេដស៍លើពិភពលោកនិងតំបន់អាស៊ីប៉ាស៊ីហ្វិក ២០១៩

		Global	Asia and the Pacific
People living with HIV ចំនួនអ្នកផ្ទុកមេរោគអេដស៍	Total	38.0 million	5.8 million
	Adults	36.2 million	5.7 million
	Women (15+ years)	19.2 million	2.1 million
	Children (<15 years)	1.8 million	140 000
People newly infected with HIV ករណីឆ្លងថ្មីមេរោគអេដស៍	Total	1.7 million	300 000
	Adults	1.5 million	280 000
	Children (<15 years)	150 000	15 000
AIDS-related deaths ចំនួនអ្នកជម្ងឺអេដស៍ស្លាប់	Total	690 000	160 000
	Adults	600 000	150 000
	Children (<15 years)	95 000	7 900
People receiving antiretroviral therapy ចំនួនអ្នកជម្ងឺបាន ART	Total	25.4 million	3.5 million
	Adults	24.4 million	3.4 million
	Children (<15 years)	950 000	88 000


Source: Prepared by www.unaids.org based on UNAIDS 2020 HIV Estimates

សង្ខេបស្ថានភាពរាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ២០១៩

People living with HIV ចំនួនអ្នកផ្ទុកមេរោគអេដស៍	Total	73 000
	Adults	70 000
	Women (15+ years)	36 000
	Children (<15 years)	2900
People newly infected with HIV ករណីឆ្លងថ្មីមេរោគអេដស៍	Total	780
	Adults	730
	Children (<15 years)	<100
AIDS-related deaths ចំនួនអ្នកជម្ងឺអេដស៍ស្លាប់	Total	1300
	Adults	1300
	Children (<15 years)	<100
People receiving antiretroviral therapy ចំនួនអ្នកជម្ងឺបាន ART	Total	61 193
	Adults	58 645
	Children (<15 years)	2548


Getting to zero

Source: 2020 HIV Estimates based on AHI-spectrum



បង្ហាញទី២ ស្តីពីលទ្ធផល B-IACM/P4R ដែលសម្រេចបានក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២០ ដោយលោក **លី សុខនី** B-IACM/P4R Officer ។

I. B-IACM Q1 and Q2 2020 REPORT (P4R data)						
	Number of Reactive case	Number of cases confirmed HIV positive	Number of cases Confirm HIV Negative	Number of reactive case not confirm	Number of cases enrolled at ART clinic	Number of HIV + not enroll
Q1-2020	904	860	13	31	820	40
%		95.13%	1.44%	3.43%	95.35%	4.65%
Q2-2020	905	871	18	16	842	29
%		96.24 %	1.99 %	1.77 %	96.67 %	3.33 %
Total:	1809	1,731	31	47	1,662	69



ថ្ងៃទី ០៨ កញ្ញា ឆ្នាំ ២០២០

ការបង្ហាញពី Introduce B-IACM database and Update Version database By Mr. Leang Sophanna, Programmer B-IACM database

Update ទាក់ទងទៅនឹងការវាយតម្លៃភាពប្រឈម ដែលពីមុនមានតែ១៦ចំណុច ឥឡូវ ថែមដល់១៨ចំណុច និងប្តូរទីតាំងពីក្រោម ឡើងមកលើវិញ។

កម្មវិធីប្រើប្រាស់: កម្មវិធីប្រើប្រាស់

ឈ្មោះអ្នកប្រើប្រាស់: លោកស្រី លី សុខនី

លេខកូដអតិថិជន(VCCT): 000654

កាលបរិច្ឆេទធ្វើតេស្តបញ្ជាក់: 07/09/2020

លទ្ធផលធ្វើតេស្តបញ្ជាក់: Positive

ការវាយតម្លៃភាពប្រឈម

☐ 1. ធ្លាប់បញ្ចូលឈាមដោយមិនបានត្រួតពិនិត្យពីប្រភព	☐ 7. ធ្លាប់ប្រើប្រាស់ជាមួយបុរសផងដែរស្រ្តីផង	☐ 13. ធ្លាប់ចាក់ថ្នាំញៀន
☐ 2. ចល័តខ្លួនឯង ឬដៃគូចល័ត	☐ 8. ធ្លាប់ប្រើប្រាស់ជាមួយ TGS	☐ 14. ធ្លាប់ប្រើប្រាស់ថ្នាំបំបាត់ការឆ្លង (PEP)
☐ 3. ឥទ្ធិពលមនុស្សធម៌មាតាបិតា	☐ 9. ដៃគូមានដៃគូប្រើប្រាស់ថ្នាំ	☐ 15. ធ្លាប់ប្រើប្រាស់ថ្នាំបង្ការការឆ្លង (PrEP)
☐ 4. ដៃគូប្រើប្រាស់ជាមួយមនុស្សធម៌មាតាបិតា	☐ 10. ប្រើប្រាស់ជាមួយដៃគូប្រើប្រាស់ថ្នាំបង្ការការឆ្លង (PrEP)	☐ 16. ធ្លាប់ប្រើប្រាស់ថ្នាំបង្ការការឆ្លង (PrEP)
☐ 5. ធ្លាប់ប្រើប្រាស់ជាមួយបុរស	☐ 11. ដៃគូមានផ្ទុកមេរោគអេដស៍	☐ 17. ធ្លាប់មានជំងឺកាមរោគ
☐ 6. ធ្លាប់ប្រើប្រាស់ជាមួយស្រ្តី	☐ 12. ធ្លាប់លក់ ឬទិញថ្នាំប្រើប្រាស់	☐ 18. ធ្លាប់ប្រើប្រាស់ថ្នាំបង្ការការឆ្លង



បទបង្ហាញ ស្តីពី របៀបធ្វើ Backup File (B-IACM) ដោយលោក កែ អាន់ហេងនិងលោក លី សុខនី

អាស័យដ្ឋានចូលទៅកាន់ Drag & Drop


<https://www.dnd.nchads.org>



Sign In

Role: User

Login









ការពិភាក្សាជាក្រុម ការបង្ហាញលទ្ធផលពិភាក្សា ការពិភាក្សាក្រុមធំ និងសំនួរចម្លើយ។

រយៈពេលពីថ្ងៃនេះ ប្រព្រឹត្តិទៅយ៉ាងសកម្ម បន្ទាប់ពីបទបង្ហាញនិមួយៗ អ្នកចូលរួមមានការពិភាក្សាគ្នា និង មានសំនួរ ចម្លើយយ៉ាង ជុំសជុំ។



ការបង្ហាញលទ្ធផល Pre and Post Test for Training. ខាងក្រោមនេះជា តារាងលទ្ធផលការវាយតម្លៃ នៃវគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ។

លទ្ធផល Pre-test and Post test



V. ពិនិច្ឆ័យវគ្គបណ្តុះបណ្តាល

មតិចំណាប់អារម្មណ៍ចុងក្រោយនៃបណ្តុះបណ្តាលលោក វេជ្ជបណ្ឌិត កាអៀន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានមតិសំណេះសំណាល និងបិទបណ្តុះបណ្តាលនេះ ដោយបានកោតសរសើរចំពោះអ្នកចូលរួមសិក្ខាសាលាទាំងអស់ដែលបានចូលរួមបណ្តុះបណ្តាលនេះ និងពិភាក្សាយ៉ាងសកម្មក្នុងរយៈពេល២ ថ្ងៃ ។ វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការអនុវត្តកម្មវិធីឆ្លើយតបជម្ងឺអេដស៍ ដោយយើងទាំងអស់គ្នាមានតួនាទីយ៉ាងសំខាន់ ដែលទទួលបានចំណេះដឹងថ្មីៗនូវ បទពិសោធន៍ល្អៗ ការចែករំលែក រៀនសូត្រពីគ្នា ហើយយកទៅបំពេញការងារ គ្រប់គ្រងរាល់ករណី អនុវត្តវិធីសាស្ត្រជំរុញខ្លាំងក្លា សកម្មភាពគ្រប់គ្រងសកម្ម ករណីផ្ទុកមេរោគអេដស៍ ដើម្បីសម្រេចបាននូវគោលដៅថ្នាក់ជាតិ ៩០% នៃអ្នកផ្ទុកមេរោគអេដស៍ ត្រូវដឹងពីស្ថានភាពនៃការឆ្លងមេរោគ ,៩០% នៃពួកគាត់ទទួលបាន ARTនិង ,៩០% នៃអ្នកកំពុងទទួល ART ត្រូវមាន Viral load suppression នៅឆ្នាំ២០២០ និង៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥។ ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានជូនពរដល់លោក លោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមអង្គប្រជុំនេះ សម្រេចបានរាល់ភារៈកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។



បានឃើញនិងឯកភាព
ប្រធានមជ្ឈមណ្ឌលជាតិ

ពិនិត្យដោយ
ប្រធានក្រុម B-IACM

ភ្នំពេញ ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២០
អ្នកធ្វើរបាយការណ៍



លោកវេជ្ជៈ **លី ពេញស៊ិន**

លោកវេជ្ជៈ **កាអៀន ចិត្រា**

លោក **គង់ ឧត្តម**